

ព័ត៌មានទូទៅ General information	ឈ្មោះអ្នកជីវិ៍ Patient Name				
	អាយុអ្នកជីវិ៍ Patient Age	ឆ្នាំ Year old	ភេទ sex:	<input type="checkbox"/> ស្រី Female <input type="checkbox"/> ប្រុស Male	
	លេខទូរសព្ទ Phone Number			មុខរបរ Occupation	
	អាសយដ្ឋានរបស់អ្នកជីវិ៍ Patient's Address				
ការអនុញ្ញាត Declaration <p>ខ្ញុំសូមធ្វើការអនៃអាជ្ញាធរប់ ចាយីយកុងម្យដែលបាន នេះគឺជាបានលប្បុណ្ឌ: ពេញលេញ និងពិតប្រាកដ តាមការយល់ដឹងជីវិ៍ត្រូវ បំផុតរបស់ខ្លួន។</p> <p>I hereby declare that all the answers in this form are true to the best of my knowledge and belief.</p>	ព័ត៌មានអ្នកជីវិ៍ Patient's Information				
	តើលោកអ្នកជីវិ៍ពីពេទ្យព្យាបាលប្រចាំរបស់អ្នកជីវិ៍នេះមែនទេ? បើមែន សូមបញ្ជាក់រយៈពេលដែលអ្នកជីវិ៍ ស្ថិតនៅក្រោមការព្យាបាលរបស់អ្នក Are you patient's regular medical advisor? If yes, please confirm How long has he/she been under your care?		<input type="checkbox"/> ម៉ោង Yes <input type="checkbox"/> មិនម៉ោង No		រយៈពេលនៃការព្យាបាល៖ Maintenance period
	កាលបរិច្ឆេទនៃការប្រើក្សាគិច្ច Date of first consultation	ថ្ងៃ ខែ ឆ្នាំ DD MM YYYY	កាលបរិច្ឆេទនៃការប្រើក្សាគិច្ចក្រោម Date of last consultation		ថ្ងៃ ខែ ឆ្នាំ DD MM YYYY
	កាលបរិច្ឆេទសម្រាកពេទ្យជិច្ច Date of first hospitalization	ថ្ងៃ ខែ ឆ្នាំ DD MM YYYY	កាលបរិច្ឆេទសម្រាកពេទ្យថ្មីៗនេះ Date of recent hospitalization		ថ្ងៃ ខែ ឆ្នាំ DD MM YYYY
	តើលោកសញ្ញាមីនីដែលអ្នកជីវិ៍បានប្រាប់អ្នកនៅពេលដូចប្រើប្រាស់អ្នកជីវិ៍ ដិច្ឆេទ? What symptoms did the patient complain of when he/she first saw you for this condition?				
	តើយោងបានប្រើប្រាស់អ្នកជីវិ៍បានប្រចាំពេលនេះ? How long has he/she been experiencing these symptoms?				
ការកំណត់ធ្វើការវិនិច្ឆ័យ Diagnostic settings					
ការកំណត់ធ្វើការ Diagnosis	កាលបរិច្ឆេទនៃការកំណត់ធ្វើការ Date of diagnosis		ថ្ងៃ ខែ ឆ្នាំ DD MM YYYY		
មូលហេតុនៃពិភាក្សា Cause of the disability	កាលបរិច្ឆេទដែលអ្នកជីវិ៍បានដឹងពីការកំណត់ធ្វើការ និងធ្វើការ Date diagnosis was made known to the patient		ថ្ងៃ ខែ ឆ្នាំ DD MM YYYY		
តាមការដូចប្រើប្រាស់អ្នកជីវិ៍ តើអ្នកជីវិ៍ដែលបានប្រាប់ទូលាការព្យាបាលនៅម្ខាន់ទេរូប បុគ្គលិកណាមួយទេ? To your knowledge which hospitals/clinics, that the patient was treated for any illness/injury?					
ឈ្មោះប្រធានាជាតិត Name of Physician	មន្ទីរពេទ្យ បុគ្គលិក និង អាសយដ្ឋាន Hospital/Clinic & Address		កាលបរិច្ឆេទ ថ្ងៃ/ខែ/ឆ្នាំ Date: DD/MM/YYYY	មូលហេតុនៃការព្យាបាល Reasons of treatment/ Diagnosis	

ស្ថានភាពអ្នកជីវិ៍ Patient's Condition				
កំណត់សម្គាល់ : សូមប្រើ ក្រដាស ស ហ៊ុនម ប្រសិនបើចំពោះទិន្នន័យ គ្រាប់ គ្រាន់ Note: Please use the different spread sheet if space provided is not enough.	សូមរៀបរាប់លម្អិតអំពី ប្រភេទ និងកម្រិតថ្មីនៃពិភាក្សាបច្ចុប្បន្នរបស់អ្នកជីវិ៍ . Please describe fully the nature and severity of the patient's current disability.			
	តើពិភាក្សាបច្ចុប្បន្នរបស់អ្នកជីវិ៍ នឹងមានសារពាកាន់តើថ្មីនេះ ឬនៅប្រចាំថ្ងៃ ឬ មានតាមប្រសើរឡើងដែរឬទេ? សូមលម្អិត Is his/her disability progressive, stationary or improving? Please detail			
	ស្ថានភាពបច្ចុប្បន្នរបស់អ្នកជីវិ៍ Current Patient's condition <input type="checkbox"/> អាជីវិះបាន <input type="checkbox"/> សម្រាកញាល់នៅផ្ទះ : Ambulatory Confined to his/her home <input type="checkbox"/> សម្រាកនៅលីក្រក <input type="checkbox"/> សកម្មភាពរស់នៅផ្ទះ ត្រូវបាន ដាក់បញ្ចាម Subject to some restriction movement of lifestyles Confined to bed			
	អាជាស់នៃអ្នកជីវិ៍ The Condition of the patient's recovery	កាលបរិច្ឆេទប្រហាក់ប្រឈប់ % នៅឆ្នាំ ខែ/ឆ្នាំ Date: MM/YYYY	សូមពណ៌នាលម្អិត ពីកម្រិតនៃអាជាស់នៃអ្នកជីវិ៍ Please detail the extent of recovery	
	<input type="checkbox"/> អាជាស់ស្តីឃើញ Yes			
	<input type="checkbox"/> មិនអាជាស់ No			
	ការរៀបចំ Treatment			
	សូមពណ៌នាលម្អិតអំពីការរៀបចំបានរបស់លោកអ្នកពីមុន និងបច្ចុប្បន្ន ដោយរាប់បញ្ហាលទាំងការរៀបចំ ដែលអាចធ្វើឱ្យរាយអ្នកជីវិ៍មានស្ថានភាពថ្មី ស្រាល និងជាស់ស្តីយេរើឡើងវិញ។ Please describe the past and current treatment provided, including any operations performed and whether it is likely to improve his/her condition.			
	តើអ្នកជីវិ៍ត្រូវរៀបចំការរៀបចំប្រចាំថ្ងៃដែរឬទេ? What treatments are planned for the future?			
តើអ្នកជីវិ៍ត្រូវរៀបចំការរៀបចំស្ថានភាពនៃយ៉ាងដួចណ្វើ? How often must the patient be on follow-up for this condition?				
តើការប្រើក្រាប់ ឬ ការរៀបចំនៃពិភាក្សានេះ មានទាក់ទងទៅនឹង ឬបណ្តុះបណ្តាលពីមុនហើយដូចខាងក្រោមដែរ (សូមប្រាប់ពី កាលបរិច្ឆេទនៃការងារប្រឈប់ ឬ ជីវិ៍) Is consultation/treatment in connection with this disability related or due to (please indicate date injury/illness was sustained):		ត្រូវប្រើ Yes	មិនត្រូវប្រើ No	បើត្រូវសម្រាប់ If yes, please specify:
តើអ្នកជីវិ៍ចាប់អួយនូវការនៃការរៀបចំបាននេះ និងត្រូវបានរបស់លោកអ្នកជីវិ៍ប្រឈប់ ឬទេ? Is the patient compliant with the recommended treatment program?		<input type="checkbox"/>	<input type="checkbox"/>	
តើអ្នកជីវិ៍មានស្ថានភាពប្រសើរឡើងដែរឬពេលមកដោយប្រើក្រាប់មិនលើយ អ្នកជីវិ៍បានដែរឬទេ? Has there been any improvement since you first saw the patient?		<input type="checkbox"/>	<input type="checkbox"/>	

អ្នកដំឃើញមានរបៀបខ្លះនេះ ឬ ជីវិកាមហោគ Self-inflicted injury or Sexually transmitted disease	<input type="checkbox"/>	<input type="checkbox"/>	
អ្នកដំឃើញមានភាពមិនប្រកបតិកា ឬ ជីវិស់ស្រាវ Congenital anomaly, nervous or mental disorder	<input type="checkbox"/>	<input type="checkbox"/>	
អ្នកដំឃើញមានជីវិស្ថាបុរាណ Psychiatric disorders	<input type="checkbox"/>	<input type="checkbox"/>	
អ្នកដំឃើញពេញ ឬ ពេញលេច Drug addiction or Alcoholism	<input type="checkbox"/>	<input type="checkbox"/>	
អ្នកដំឃើញមានប្រវត្តិដឹងផលបណ្តាលឱ្យកើតមានលទ្ធគណ្តាល៖ Any medical history to cause this condition	<input type="checkbox"/>	<input type="checkbox"/>	
រាយការពិភាក្សាបាយសារគ្រោះថ្មាក់ថែជន If Disability Caused by Accident			
សូមផ្តល់ព័ត៌មាននៃហេតុការណ៍គ្រោះថ្មាក់ដែលបានកែត្រួច Please provide information on how the accident happened			
កាលបរិច្ឆេទនៃគ្រោះថ្មាក់ដែលបានកែត្រួច Date of accident happened	<input style="width: 20px; text-align: center;" type="text"/> DD	<input style="width: 20px; text-align: center;" type="text"/> MM	<input style="width: 20px; text-align: center;" type="text"/> YYYY
សូមពណ៌នាអារម្មណីមួយដែលអ្នកដំឃើញទទួលងារគ្រោះថ្មាក់ Please describe the injuries suffered by the patient			
មានទទួលងារមួយ ឬពិភាក្សាតើអ្នកដំឃើញសុខភាពណូបែរូទេ? ប្រើបានបៀសិន ឬ សូមផ្តល់ព័ត៌មានលម្អិត Was the patient in good health prior to the injury/Disability? If not, please details.	<input type="checkbox"/>	<input type="checkbox"/>	
នៅពេលគ្រោះថ្មាក់ តើអ្នកដំឃើញនិន្ទុក្នុងស្ថានភាពស្រី ឬ ត្រួតពាលនៅថ្ងៃនេះដែរូទេ? At the time of the accident/incident, was the patient under the influence of alcohol, illegal drugs?	<input type="checkbox"/>	<input type="checkbox"/>	
សូមផ្តល់ព័ត៌មានលម្អិតទាក់ទងនៅក្រោម ឬ ការពិនិត្យមើលទៅលើអ្នកដំឃើញ បើសិនជាមាន Please provide details on any Surgical Operations or contemplated on the patient			
ឈ្មោះប៉ូបណ្ឌិត Name of Physician	មន្ទីរពេទ្យ បុគ្គលិក និង អាសយដ្ឋាន Hospital/Clinic & Address	កាលបរិច្ឆេទ: ថ្ងៃ/ខែ/ឆ្នាំ Date: DD/MM/YYYY	ប្រភេទនៃការងារ ឬ ប្រើបានមិន Type of Operation/Procedure
ស្ថានភាពអ្នកដំឃើញ Patient's Condition			
សូមផ្តល់ព័ត៌មាននៃស្ថានភាពនៃពិភាក្សាបច្ចុប្បន្នដែលអ្នកដំឃើញបានទទួលងីរូបនៅពេលតែឡើ ចាប់ពីសកម្មភាពប្រចាំថ្ងៃដូចមួយដែលគាត់ មិនអាចធ្វើបាន: Given the current condition and extent of disability the patient presently has suffered, which of the following daily activities he/she Cannot Do:			
<input type="checkbox"/> សមត្ថភាពក្នុងការបញ្ហាបង Continence	<input type="checkbox"/> ការផ្តល់ទឹក Bathing	សូមពណ៌នាលម្អិត Please details:	
<input type="checkbox"/> ការស្រែកពាក់ Dressing	<input type="checkbox"/> ការបរិភោគ Feeding		
<input type="checkbox"/> ការភ្លាស់ប្រួល ឬ ធ្វើឲ្យនាប់ណាស់ទី Mobility or transferring			
សូមផ្តល់ពិន្ទុនៃការរៀលិកលើប្រព័ន្ធប្រសាគ (GCS) ដូចខាងក្រោម: (ពិន្ទុពេញគឺ ១៥ ពិន្ទុ)			Please give detail of Glasgow Coma Scale (GCS) score as below: (Full score is 15 points)
ការដើរឲ្យលិកបាមរយៈការបើកដ្ឋីក ៖ / ៤ពិន្ទុ	សូមពណ៌នាលម្អិត Please details:		
Eye opening response: 4 points			
ការដើរឲ្យលិកបាយពាក្យសម្រួល ៖ / ៥ពិន្ទុ			
Verbal response: 5 points			
ការដើរឲ្យលិកបាយប្រសិទ្ធភន្យល់រួម ៖ / ៦ ពិន្ទុ			

Motor Neuron response: 6 points			
<p>សូមផ្តល់ព័ត៌មានលម្អិតអំពីការចុះឡាយនៃប្រព័ន្ធបញ្ជីចេងក្រោម៖</p> <p>Please give detail of visual system impairment as below:</p>			
<p>ឆ្វេកខាងឆ្លែង Left eye</p> <p><input type="checkbox"/> កំហើញធម្មតា ប្រពិល បុរុមុសត្រួតពិចិច្ច Normal vision or blurred or minor eye injury</p> <p><input type="checkbox"/> ភាពច្បាស់នៃកំហើញ > 3/60 មានរូសត្រួតចូល Vision acuity > 3/60 or severe eye injury</p> <p><input type="checkbox"/> ភាពច្បាស់នៃកំហើញ < 3/60 ឬដឹកជី ប្រវត្តិកាត់យកឆ្វេកទេ Vision acuity < 3/60 or blind or removed eye</p>		<p>ឆ្វេកខាងស្តាំ Right eye</p> <p><input type="checkbox"/> កំហើញធម្មតា ប្រពិល បុរុមុសត្រួតពិចិច្ច Normal vision or blurred or minor eye injury</p> <p><input type="checkbox"/> ភាពច្បាស់នៃកំហើញ > 3/60 មានរូសត្រួតចូល Vision acuity > 3/60 or severe eye injury</p> <p><input type="checkbox"/> ភាពច្បាស់នៃកំហើញ < 3/60 ឬដឹកជី ប្រវត្តិកាត់យកឆ្វេកទេ Vision acuity < 3/60 or blind or removed eye</p>	
<p>សូមពណ៌នាលម្អិត Please details:</p>		<p>សូមពណ៌នាលម្អិត Please details:</p>	
<p>តើអ្នកគិតថាពិការភាពមានកត្រិកណា? សូមបំពេញខាងក្រោម How would you classify the disability? Please state below</p>		<p>សូមពណ៌នាលម្អិត Please details</p>	
<p><input type="checkbox"/> ពិការភាពទាំងស្រួលជាអាចឱ្យធ្វើបាន Total Permanent Disability</p> <p><input type="checkbox"/> ពិការភាពទាំងស្រួលជាបាយក្នុងការងារ Total Temporary Disability</p>		<p><input type="checkbox"/> ពិការភាពដោយផ្តល់ការងារទៅជាអាចឱ្យធ្វើបាន Partial Permanent Disability</p> <p><input type="checkbox"/> ពិការភាពដោយផ្តល់ការងារទៅជាអាចឱ្យធ្វើបាន Partial Temporary Disability</p>	
<p>តើលោកអ្នកគិតថាអ្នកជីអាជាមានសមត្ថភាពណាម្ខោះ? សូមបំពេញខាងក្រោម What do you consider that your patient is capable of?</p>		<p>សូមពណ៌នាលម្អិតអំពី ប្រភេទការងារ និង កាលបរិច្ឆេទប្រហាក់ប្រចាំខែ Please detail, types of work and the approximate date:</p>	
<p><input type="checkbox"/> បន្ទាន់រាយជម្រើនរបស់គាត់ឡើងវិញដោយពេញលេញ Following his/her normal occupation on a full time basis</p> <p><input type="checkbox"/> បន្ទាន់រាយជម្រើនរបស់គាត់ឡើងវិញដោយមិនពេញលេញ Following his/her normal occupation on a part time basis</p> <p><input type="checkbox"/> បន្ទាន់រាយផ្សេង Following a different occupation</p> <p><input type="checkbox"/> មិនអាចប្រកបការងារឡើងទៅអស់ Prevent him/her from undertaking in any work</p>			
បុរីនិត្យ Prognosis			
<p>តើចំណុចពិការភាពរបស់អ្នកជីអ្នកនឹងអីខ្លះដែលមិនអាចរោះរួមបាន នានាដើម្បីទិន្នន័យនៃការងារអ្នកគិតនានា ?</p> <p>What aspect of your patient's disability will prevent him/her from undertaking in any work in the future?</p>			
<p>បើសិនជាអ្នកគិតថាអ្នកនឹងអាចប្រកបរបស ឬ ផ្តល់ការងារ ថាគ្នុងការងារ ដើម្បីដែលអ្នកជីអាចធ្វើបាន If you feel that the patient could follow a different occupation, can you give an indication as to the type of work that he/she could undertake?</p>			
<p>តើពេលណាការដែលអ្នកគិតថាអ្នកនឹងអាចប្រាកបរបស ឬប្រកបរបស ដើម្បីធ្វើការងារបច្ចុប្បន្ន? When do you think the patient will be able to resume working either to his/her present job or alternative employment?</p>			
<p>ហត្ថលេខា និង ត្រា Signature and Stamp</p>	<p>ឈ្មោះបច្ចុប្បន្ន Name of Physician</p>	<p>កំរិតរប្បធម៌ & ឯកទេស Degree & Specialist</p>	
	<p>ហត្ថលេខា Signature</p>	<p>ត្រាមនឹមួយ ប្រើនិភ័យ</p>	

កាលបរិច្ឆេទ (ថ្ងៃ/ខែ/ឆ្នាំ) Date (DD/MM/YYYY)		Hospital/Clinic Stamp	
អាសយដ្ឋានមន្ត្រីពេទ្យ ឬពេទ្យព្រាធាល			
លេខទូរសព្ទ Contact No		អ៊ីមែល Email	
<p>* សូមផ្តល់នូវពាណិជ្ជការណ៍ចត់មួនរបស់ត្រូវពេទ្យ ឬមន្ត្រីពេទ្យដោយលទ្ធផលសង្គមស្ថិត ឬសុគារមានបញ្ជាក់ពីការតាមបស់អ្នកជើង។</p> <p>Please enclose copies of specialist or hospital reports together with any tests or similar evidence to the validity of the patient's disability.</p>			